

តើអាហារូបករណ៍សម្រាប់ការចូលសិក្សានៅមហាវិទ្យាល័យ (College Bound Scholarship) ជាអ្វី?

សិស្សមធ្យមសិក្សា: តើអ្នកចាប់អារម្មណ៍លើផ្នែកថែទាំសុខភាពដែរឬទេ? ផ្នែកសំណង់? ផ្នែកបង្កើតវិធីអូហ្គេម? ការប្រកបអាជីវកម្ម? មិនថាជាគោលដៅអាជីពការងារអ្វីនោះទេ អាហារូបករណ៍សម្រាប់ការចូលសិក្សានៅមហាវិទ្យាល័យ (College Bound Scholarship) នឹងជួយអ្នកឲ្យចូលរៀន និងបង់ថ្លៃសិក្សានៅសាលាដែលសមស្របសម្រាប់អ្នក! កម្មវិធីចូលសិក្សានៅមហាវិទ្យាល័យ (College Bound) គឺជាការប្តេជ្ញាចិត្តពីដើមដំបូងនៃជំនួយហិរញ្ញវត្ថុរបស់រដ្ឋ សម្រាប់សិស្សដែលបានចុះឈ្មោះសិក្សានៅសាលាមធ្យមសិក្សា និងបំពេញតាមការសន្យាទៅលើការចូលសិក្សានៅមហាវិទ្យាល័យ។ អាហារូបករណ៍សម្រាប់ការចូលសិក្សានៅមហាវិទ្យាល័យ (College Bound Scholarship) រាប់រងលើថ្លៃសិក្សាជាមធ្យម ថ្លៃចំណាយ និងប្រាក់ឧបត្ថម្ភលើសៀវភៅសិក្សានៅតាមមហាវិទ្យាល័យ សាកលវិទ្យាល័យ និងសាលាបច្ចេកទេសចំនួន 60 នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ តើអ្នកស្ថិតនៅក្នុងកម្មវិធីចូលសិក្សានៅមហាវិទ្យាល័យមែនទេ?

តើខ្ញុំមានសិទ្ធិទទួលបានដែរឬទេ?

សូមដាក់ពាក្យសុំ ប្រសិនបើអ្នករៀនថ្នាក់ទី7 ឬថ្នាក់ទី8 និងបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

- ▶ គ្រួសាររបស់អ្នក បំពេញតាមលក្ខខណ្ឌតម្រូវប្រាក់ចំណូលនៅក្នុងតារាងខាងក្រោម។
- ▶ អ្នកស្ថិតនៅក្នុងមណ្ឌលថែទាំ ឬជាអ្នកស្ថិតក្នុងបន្ទុករបស់រដ្ឋ។
- ▶ គ្រួសាររបស់អ្នក ទទួលបានអត្ថប្រយោជន៍ចំណីអាហារមូលដ្ឋាន ឬអត្ថប្រយោជន៍ TANF។

តារាងប្រាក់ចំណូលឆ្នាំ2020-21

| ទំហំគ្រួសារ | ចំណូលប្រចាំឆ្នាំ* | ចំណូលប្រចាំខែ | ចំណូលប្រចាំសប្តាហ៍ |
|--------------------------------|-------------------|---------------|--------------------|
| 2 នាក់ | 31,894\$ | 2,658\$ | 614\$ |
| 3 នាក់ | 40,182\$ | 3,349\$ | 773\$ |
| 4 នាក់ | 48,470\$ | 4,040\$ | 933\$ |
| 5 នាក់ | 56,758\$ | 4,730\$ | 1,092\$ |
| 6 នាក់ | 65,046\$ | 5,421\$ | 1,251\$ |
| ចំនួនសមាជិកគ្រួសារបន្ថែមនីមួយៗ | 8,288\$ | 691\$ | 160\$ |

*ចំណូលគ្រួសារ ត្រូវតែគិតជាង ឬស្មើនឹងចំនួនទឹកប្រាក់នេះ។

តើខ្ញុំដាក់ពាក្យសុំដូចម្តេច?

អ្នកអាចដាក់ពាក្យសុំតាមអនឡាញ តាមរយៈ collegebound.wa.gov។ សាកសួរទៅកាន់អ្នកពិគ្រោះយោបល់តាមសាលា ពួកគេអាចនឹងបានចាប់ផ្តើមដាក់ពាក្យសុំសម្រាប់អ្នក នៅសាលារួចហើយ។

តើការសន្យាជាអ្វី?

សិស្សក្នុងកម្មវិធីចូលសិក្សានៅមហាវិទ្យាល័យ (College Bound) សន្យាថា៖

- ▶ បញ្ចប់ការសិក្សាពីវិទ្យាល័យនៅក្នុងរដ្ឋវ៉ាស៊ីនតោន ឬការសិក្សានៅតាមផ្ទះ ដែលមានពិន្ទុមធ្យមភាគសរុប (GPA) ជារួមចំនួន 2.0 ឬខ្ពស់ជាងនេះ។
- ▶ ដាក់ពាក្យចូលរៀនមហាវិទ្យាល័យ។
- ▶ ប្រគល់ពាក្យសុំដោយឥតគិតថ្លៃសម្រាប់ជំនួយសិស្សសហព័ន្ធ (Free Application for Federal Student Aid, FAFSA) ឬពាក្យសុំជំនួយហិរញ្ញវត្ថុរបស់រដ្ឋនៅក្នុងរដ្ឋវ៉ាស៊ីនតោន (Washington Application for State Financial Aid, WASFA) ឲ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីថ្ងៃទី1 ខែតុលា នៅក្នុងឆ្នាំសិក្សាចុងក្រោយនៅវិទ្យាល័យ។
- ▶ គ្មានជាប់ទោសឧក្រិដ្ឋ។

តើមានកាលបរិច្ឆេទផុតកំណត់ដែរឬទេ?

មាន! អ្នកត្រូវតែដាក់ពាក្យសុំ នៅត្រឹមថ្ងៃទី30 ខែមិថុនា នៅដំណាច់ឆ្នាំសិក្សាថ្នាក់ទី8 របស់អ្នក។ សម្រាប់ថ្នាក់សិក្សាឆ្នាំ2024 មានកាលបរិច្ឆេទផុតកំណត់ លើកលែងតែមានការបិទដំណើរការសាលារៀនដោយសារជំងឺ COVID-19។ ចូលទៅកាន់ collegebound.wa.gov សម្រាប់សេចក្តីលម្អិត។

តើខ្ញុំដឹងដោយរបៀបណាថាខ្ញុំបានដាក់ពាក្យសុំដោយជោគជ័យ?

នៅពេលណាពាក្យសុំចូលសិក្សានៅមហាវិទ្យាល័យចាប់ផ្តើមដំណើរការ អ្នកនឹងទទួលបានលិខិតស្តីពីការខកខានមិនបានទទួលព័ត៌មាន (Missing Information Letter, MIL) មួយច្បាប់ ដែលនឹងតម្រូវឲ្យមានការចុះហត្ថលេខារបស់ឪពុកម្តាយ និងសិស្ស។ អ្នកអាចត្រូវការគូសសញ្ញាសម្គាល់ថាតើលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានណាខ្លះដែលអ្នកបំពេញបាន។ នៅពេលណាពាក្យសុំត្រូវបានបំពេញចប់សព្វគ្រប់ អ្នកនឹងទទួលបានលិខិតបញ្ជាក់អំពីកម្មវិធីចូលសិក្សានៅមហាវិទ្យាល័យ (College Bound) នៅក្នុងអ៊ីមែល។

តើមានអ្វីកើតឡើងនៅពេលបន្ទាប់?

នៅពេលអ្នកបានបំពេញចប់សព្វគ្រប់នូវពាក្យសុំកម្មវិធីចូលសិក្សានៅមហាវិទ្យាល័យ (College Bound) ហើយបានទទួលលិខិតបញ្ជាក់របស់អ្នក ពេលនោះ បុគ្គលិកកម្មវិធីនេះ នឹងបន្តផ្តល់ការក្រើនរំលឹកដល់អ្នកអំពីព័ត៌មានសំខាន់ៗ និងព័ត៌មានថ្មីៗ។

តើខ្ញុំនឹងទទួលបានអាហារូបករណ៍នេះដោយរបៀបណា?

- ▶ បំពេញលក្ខខណ្ឌតម្រូវពាក្យសន្យាសម្រាប់អាហារូបករណ៍នេះ និងបំពេញតាមលក្ខខណ្ឌតម្រូវនៃការស្នាក់នៅរបស់រដ្ឋ។
- ▶ ដាក់ពាក្យសុំ FAFSA ឬ WASFA នៅក្នុងឆ្នាំសិក្សាចុងក្រោយ និងរៀបរាល់ឆ្នាំនៅក្នុងមហាវិទ្យាល័យ ដើម្បីកំណត់សិទ្ធិទទួលបានលើប្រាក់ចំណូល។
- ▶ បានទទួលការអនុញ្ញាត និងចូលរៀននៅមហាវិទ្យាល័យដែលមានសិទ្ធិទទួលបាន។
- ▶ មានការចុះសម្របល្អនៅមហាវិទ្យាល័យ។



អាហារូបករណ៍ចូលសិក្សានៅមហាវិទ្យាល័យ (College Bound Scholarship) គឺជាកម្មវិធីដែលឧបត្ថម្ភមូលនិធិដោយរដ្ឋ គ្រប់គ្រងដោយក្រុមប្រឹក្សាផ្នែកបញ្ចប់ការសិក្សារបស់សិស្សនៅក្នុងរដ្ឋវ៉ាស៊ីនតោន (Washington Student Achievement Council)។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ និងអំពីជម្រើសជំនួយហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងរដ្ឋវ៉ាស៊ីនតោន សូមចូលទៅកាន់ collegebound.wa.gov ឬទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល collegebound@wsac.wa.gov, ឬតាមរយៈទូរសព្ទលេខ 888-535-0747 ជាជម្រើសទី 1។